

# អាថ៌កំបាំងរបស់នាងម៉ារីសរសើរដល់ថ្ងៃបុណ្យកំណើតព្រះគ្រីស្ទ

## Mary's Secret for a Merry Christmas

### លូកា Luke 1:39-56

៣៩ នៅគ្រានោះ ម៉ារីក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា ៤០ ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត ៤១ កាលអេលីសាបិតបានឮពាក្យម៉ារីជំរាបសួរ នោះកូនក៏បង្រៀមនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ៤២ ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្រ្តីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង ៤៣ ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នោះដែរ ៤៤ ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រៀមដោយសេចក្តីអំណរ ៤៥ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។ ៤៦ រួចម៉ារីនិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ ៤៧ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ ៤៨ ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបារមីទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណាមនុស្សនឹងរាប់ខ្ញុំថា ជាអ្នកមានពរ ៤៩ ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ ៥០ ទ្រង់មានសេចក្តីមេត្តាករុណាដល់គ្រប់ទាំងដំណាមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ ៥១ ទ្រង់បានសំដែងឫទ្ធិ ដោយព្រះហស្តទ្រង់ព្រមទាំងកំចាត់កំបាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តខ្លួនគេ ៥២ ទាំងទំលាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ ៥៣ ឯមនុស្សឃ្លាន ទ្រង់បានចំអែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ ៥៤ ទ្រង់បានជួយអីស្រាអែល ជាអ្នកបំរើទ្រង់ ឲ្យបាននឹកចាំពីសេចក្តីមេត្តាករុណាទ្រង់ ៥៥ ដូចជាទ្រង់មានព្រះបន្ទូលនឹងពួកព្យាយាមយើង គឺនឹងលោកអំប្រាហាំ ហើយនឹងពូជលោកជារៀងរាបដរាបតមក ៥៦ ម៉ារីក៏នៅជាមួយនឹងអេលីសាបិត ប្រហែលជា៣ខែ ទើបត្រឡប់ទៅផ្ទះខ្លួនវិញ ។

## ១-ទទួលស្គាល់ការទាបអន់យើង Recognize our lowliness

ក-តើនាងម៉ារីបានលន់តួអ្វីខ្លះពីខ្លួននាង ? What did Mary confess about herself ?

"ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបារម្ភបំរើទ្រង់

He has been mindful of the humble state of his servant" Luke 1:48

ខ-ហេតុអ្វីបានជាព្រះប្រទានពរដល់នាងចំពោះសណ្ឋានទាបអន់របស់នាង ?

Why did God bless her despite her lowliness ?

"ទ្រង់បានជួយអីស្រាអែល ជាអ្នកបំរើទ្រង់ ឲ្យបាននឹកចាំពីសេចក្តីមេត្តាករុណាទ្រង់ He has helped his servant Israel, remembering to be merciful" Luke 1:54.

គ-តើធ្វើដូចម្តេចដើម្បីអោយភាពឯកោរបស់យើងទទួលបានការអាណិតអាសូរពីព្រះ ?

How alone can we receive God's mercy ?

"ទ្រង់មានសេចក្តីមេត្តាករុណាដល់គ្រប់ទាំងដំណេកស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ

His mercy extends to those who fear him" Luke 1:50

## ២-មានអំណរក្នុងភាពអស្ចារ្យរបស់ទ្រង់ Rejoice in his greatness

ក-តើអ្វីជាការអស្ចារ្យពីបុត្រតូចនិងការងាររបស់ទ្រង់ ?

What's so great about this Child and his work ?

"វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ My spirit rejoices in God my Savior" Luke 1:47

ខ-តើធ្វើដូចម្តេចដើម្បីអោយទ្រង់បំពេញការល្អដល់យើងដើម្បីអោយយើង  
ឃើញភាពអស្ចារ្យរបស់ទ្រង់បាន ?

How does he fill us so with good things so that we can see his greatness ?

"ឯមនុស្សឃ្នាន ទ្រង់បានចំអែកដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេរវិញ He has filled the hungry with good things but has sent the rich away empty" Luke 1:53.